


# មធ្យោបាយកាត់បន្ថយហានិភ័យកើតជំងឺខូវីដ១៩

# COVID-19




ដើម្បីឆ្លើយតបនឹងទិសដៅការពារសុខភាពសាធារណៈ  
សូមអនុវត្តតាមមធ្យោបាយទាំងនេះ៖


✓ ស្នាក់នៅផ្ទះហើយជៀសវាងរាល់ការទាក់ទងជាមួយ  
អ្នកដទៃដែលមិនចាំបាច់



✓ សូមកាត់បន្ថយការធ្វើដំណើរទៅផ្សារ  
ទិញភ្នំភ្លើង, ចាក់សាងហើយនិងទិញ  
របស់របរចាំបាច់ផ្សេងៗទៀតសម្រាប់  
ផ្ទះសំបែង។




✓ ប្រសិនបើអ្នកត្រូវចេញទៅក្រៅ  
សូមរក្សាយ៉ាងតិច ៦  
ហ្វីតអោយឆ្ងាយពីអ្នកដទៃ។



✓ សូមកុំប្រើកន្លែងរួម។



✓ អនុញ្ញាតឱ្យអ្នកណាដែលផ្តល់សេវាកម្មចាំបា  
ច់ដែលមិនអាចរង់ចាំបានហើយមិនអាចធ្វើតាម  
ទូរស័ព្ទឬតាមអនឡាញ  
online បានតែប៉ុណ្ណោះ។



✓ លាងដៃរបស់អ្នកឱ្យបានញឹកញាប់  
ឬប្រើទឹកអាណកុលសម្អាតដៃ។



✓ យកទឹកថ្នាំសម្លាប់មេរោគម្នាក់សម្អាតលើផ្ទៃតា  
មក្នុងផ្ទះឱ្យបានញឹកញាប់។

